

លទ្ធផលនៃការសង្កេតមើលក្នុងស្ត្រីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

សេចក្តីផ្តើមការណ៍រួម

• បេក្ខជនស្ត្រី

យោងតាម លទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ និងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រកាសដោយគ.ជ.ប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ក្រុមស្ត្រីនៃអង្គការសង្គមស៊ីវិល សូមសម្តែងការកោតសរសើរដល់គណបក្សនយោបាយទាំង១៧ ដែលបានដាក់បេក្ខភាពស្ត្រីឈរឈ្មោះជាបេក្ខជនបោះឆ្នោត បន្ថែមលើនេះទៀត យើងខ្ញុំសូមចូលរួមអបអរសាទរចំពោះគណបក្សនយោបាយទាំងអស់ដែលបានដាក់បេក្ខជនស្ត្រីឈរឈ្មោះច្រើននៅ លេខរៀងទី១ ជាពិសេសចលនាស្ត្រីរបស់គណបក្សដែលបាន ខិតខំប្រឹងប្រែងជម្រុញការដាក់បេក្ខភាពស្ត្រីឈរឈ្មោះនៅលំដាប់លេខរៀងដែលជាប់ ។

បេក្ខជនស្ត្រីឈរឈ្មោះកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានចំនួនសរុប ២៧.៨១៣នាក់ស្មើនឹង ៣២,៣% នៃបេក្ខជនស្ត្រី-បុរសសរុប ៨៦.០៩២នាក់ គឺ កើន ចំនួន ៥% ធៀបនឹងអាណត្តិទី៤ ឆ្នាំ២០១៧ មានចំនួនតែ ២៧,២% ប៉ុណ្ណោះ ។ ចំណែកឯ បេក្ខជនស្ត្រីឈរឈ្មោះនៅលេខរៀងទី១ មានចំនួន ៥៩៩នាក់ (១០,៨%) គឺកើនចំនួន ៣% (១១៨នាក់) ធៀបនឹងឆ្នាំ២០១៧មានចំនួន ៧,៨% (៤៨១នាក់) ។

ជាក់ស្តែង គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនស្ត្រីនៅលេខរៀងទី១ ចំនួន ១៦៣នាក់ ស្មើនឹង ៩,៨% គឺបានកើនចំនួន ៣២នាក់ (ឬកើន ១,៩%)ធៀបនឹងឆ្នាំ២០១៧ មានចំនួនតែ ១៣១នាក់ (៧,៩%) ។ ចំណែកឯ គណបក្សភ្លើងទៀន (គណបក្សសម រង្ស៊ីពីមុន)ក៏បានដាក់បេក្ខជនស្ត្រីច្រើនដែរនៅលេខរៀងទី១ ដែលមានចំនួន ១៣៦នាក់ ស្មើនឹង ៨,៣% គឺកើនចំនួន ១២នាក់ (ឬកើន ០,៧%) ធៀបនឹងអាណត្តិទី៣ ឆ្នាំ២០១២ មានចំនួនតែ ១២៤នាក់ (៧,៦ %) ។ រីឯគណបក្ស១៥ផ្សេងទៀត ក៏បានដាក់បេក្ខជនស្ត្រីច្រើននៅលេខរៀងទី១ ផងដែរ ។ បើប្រៀបធៀបនឹងអាណត្តិទី៤ ឆ្នាំ២០១៧ បេក្ខជនស្ត្រីឈរឈ្មោះនៅលេខរៀងទី១ ដល់ ទី៣ បានកើនចំនួន ២៩០នាក់ (៣,៤%) ពី ២.៧៣៨នាក់ (១៤,៩%) ឆ្នាំ២០១៧ ដល់ ៣.០២៨នាក់ (១៨,៣%) ឆ្នាំ២០២២ ។

• ស្ត្រីជាប់ឆ្នោត

យោងតាម ចំនួនស្ត្រីជាមេឃុំណា ចៅសង្កាត់មានចំនួន ១៧៣នាក់ (១០,៥%)នៅក្នុងអាណត្តិទី៥ ដែលមានចំនួនកើនឡើង ៣២នាក់ (២%) បើប្រៀបធៀបនឹងអាណត្តិទី៤ ឆ្នាំ២០១៧ មានចំនួន១៤១នាក់ ស្មើនឹង ៨,៥% (ចុងអាណត្តិ)។ ស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ២.៥៦២នាក់ ស្មើនឹង ២២% នៃចំនួនក្រុមប្រឹក្សាឃុំ សង្កាត់សរុប ១១.៦២២នាក់ ។

បើប្រៀបធៀបនឹងអាណត្តិទី៤ ឆ្នាំ២០១៧ ស្ត្រីជាប់ឆ្នោតមានភាគរយប្រហាក់ប្រហែលគ្នា គឺ ២១,៨% (២.៥២២នាក់) ចុងអាណត្តិទី៤ និង ២២% (២.៥៦២នាក់) អាណត្តិទី៥ ឆ្នាំ២០២២ ។ ចំណែកឯ ភាគរយសរុបនៃស្ត្រី និងបុរសជាប់ឆ្នោត មិនស្មើគ្នាខ្លាំងរវាងភេទ (មានគម្លាតយេនឌ័រធំ) គឺស្ត្រីជាប់ឆ្នោត ២២% និងបុរសជាប់ឆ្នោត ៧៨% ។

• ការប្រឈម

ទោះបីជាចំនួនបេក្ខជនស្ត្រីមានការកើនឡើងក៏ដោយ ក៏ក្រុមស្ត្រីនៃអង្គការសង្គមស៊ីវិលនៅតែមាន កង្វល់ដោយសារចំនួននេះនៅមានគម្លាតឆ្ងាយរវាងបេក្ខភាពស្ត្រី និងបេក្ខភាពបុរស (បេក្ខជនស្ត្រី ៣២,៣% និងបេក្ខជនបុរស ៦៧,៧%) ដែលវិសមភាពយេនឌ័រក្នុងវិស័យនយោបាយនៅតែជាបញ្ហា ត្រូវបន្ថែមការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ។ បញ្ហាវិសមភាពយេនឌ័រនេះ នៅបន្តកើតមានឡើងដោយសារ ៖ កង្វះឆន្ទៈនយោបាយរបស់គណបក្សតាមរយៈការខ្វះនូវគោលនយោបាយសមភាពយេនឌ័រ ជាក់លាក់ជាលាយលក្ខណ៍អក្សរនៅក្នុងគណបក្សរួមទាំងមិនមានចែងជាក់លាក់ក្នុងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោត ដើម្បីគាំទ្រ និងផ្តល់ឱកាសឲ្យស្ត្រីចូលរួមដោយស្មើគ្នានឹងបុរសក្នុងវិស័យនយោបាយ ជាពិសេសការឈរឈ្មោះជាបេក្ខជន ដើម្បីមានលទ្ធភាពជាប់ឆ្នោត ។ បន្ថែមពីនេះទៀត បទដ្ឋានវប្បធម៌ និងសង្គមមួយចំនួនដែលមានផ្នត់គំនិតអវិជ្ជមានក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាឫសគល់បញ្ហាបង្កជារាំងរាងដល់ការចូលរួមរបស់អ្នកនយោបាយស្ត្រីប្រកបដោយគុណភាព និងប្រសិទ្ធភាព។ កង្វះប្រព័ន្ធគាំទ្រស្ត្រីក្នុងការលើកទឹកចិត្តអោយចូលរួមក្នុងការប្រឡូកក្នុងឆាកនយោបាយ។

បន្ថែមលើនេះទៀត អ្នកនយោបាយស្ត្រីនៅតែប្រឈមច្រើនទម្រង់នៃការរើសអើង និងអំពើហិង្សាប្រឆាំងនឹងពួកគេក្នុងការចូលរួម និងផលប្រយោជន៍នយោបាយរបស់ពួកគេ ដែលបញ្ហានេះនៅតែបន្តកើតមាន ទោះបីជាសិទ្ធិនយោបាយ និងការចូលរួមរបស់ស្ត្រីត្រូវបានធានាយ៉ាងពេញលេញដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ

កម្ពុជា និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW/ស៊ី-ដរ) ក៏ដោយ¹ ។

ចំនួននេះបង្ហាញពីការមិនទាន់ឆ្លើយតបគ្រប់គ្រាន់នូវភាពជាតំណាងរបស់ស្ត្រី ដែលនាំឱ្យប៉ះពាល់ដល់ (១) ផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមិនអាចសម្រេចបាននូវគោលដៅសមភាពយេនឌ័រ (២) ប៉ះពាល់ដល់ស្ត្រីដែលកំពុង និងត្រៀមនឹងប្រឈមនៅក្នុងឆាកនយោបាយ ជាពិសេសកម្រិតឃុំ សង្កាត់ បង្កឱ្យមានការបាក់ទឹកចិត្ត ដោយសារចំនួនស្ត្រីដែលជាតំណាងនៅតែមានតិច (៣) បញ្ហាបរិយាប័នសង្គមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារនៅថ្នាក់មូលដ្ឋានមិនត្រូវបានគេយកចិត្តទុកដាក់ និងឆ្លើយតបដោយប្រសិទ្ធភាព ដោយសារសម្លេងស្ត្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួនតិចនៅឡើយ។

• **អនុសាសន៍**

ដើម្បីជម្រុញឱ្យស្ត្រីឈរឈ្មោះជាបេក្ខជន ជាប់ឆ្នោត និងចូលរួមកាន់តែច្រើនក្នុងន័យឆ្ពោះទៅរកសមភាពយេនឌ័ររវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងថ្នាក់ធ្វើសេចក្តីសម្រេច (ទាំងសិទ្ធិ ឱកាស ការទទួលខុសត្រូវ និងអំណាច) យើងខ្ញុំជាក្រុមស្ត្រីនៃអង្គការសង្គមស៊ីវិលសូមផ្តល់នូវអនុសាសន៍ដូចខាងក្រោម ៖

១. ស្នើរសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រង់មាត្រា៣៩នៃជំពូកទី៦ និងច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា២៧ និងមាត្រា២៨ នៃជំពូកទី៤ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោត ។ ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ គឺក្នុងគោលបំណងឱ្យមានការធានានូវបេក្ខភាពស្ត្រីត្រូវបានឈរឈ្មោះក្នុងន័យធានានូវសមភាពរវាងបេក្ខភាពស្ត្រី និងបុរសក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ដោយដាក់ឆ្លាស់គ្នារវាងស្ត្រី និងបុរសតាមលំដាប់លេខរៀងពីលើដល់ក្រោម ។ ការអនុវត្តដូចនេះ ជាវិធានការសមស្រប និងមានប្រសិទ្ធភាពល្អប្រសើរក្នុងការជម្រុញឱ្យស្ត្រី និងបុរសអាចចូលរួមក្នុងវិស័យនយោបាយបានពេញលេញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស៊ី-ដរ ស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ក៏ដូចជាស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ។

២. ធានាបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស ដោយគណបក្សនយោបាយនីមួយៗ ហើយគោលនយោបាយនេះត្រូវអនុវត្តឱ្យបានល្អ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីដោយស្មើភាពនៅក្នុងគណបក្សនយោបាយ ដូចជា ស្ត្រីក្នុងដំណើរការបង្កើតគោលនយោបាយ អ្នកធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីជាអ្នកដឹកនាំ ស្ត្រីជាបេក្ខជនឈរឈ្មោះបោះឆ្នោត និងតំណាងស្ត្រីជាប់ឆ្នោត ដែលជាការបង្ហាញពីការយកចិត្ត

¹ យោងតាមរបាយការណ៍ស្តង់ដារស្តីពីស្ត្រី ឆ្នាំ២០២០ ស្តីពី « ការចូលរួមរបស់សកម្មជននយោបាយស្ត្រីក្នុងវិស័យនយោបាយនៅកម្ពុជា »

ទុកដាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។

៣. លុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ដើម្បីផ្តល់ឱកាសចំពោះស្ត្រី លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញលេញដល់ស្ត្រីក្នុងការចូលរួមក្នុងកិច្ចការនយោបាយ បង្កើនសមត្ថភាពឱ្យបានសមរម្យដល់បេក្ខភាពស្ត្រីសម្រាប់ឈរឈ្មោះបោះឆ្នោត ធ្វើយ៉ាងណាឲ្យមានសមភាពនៃតំណាងអ្នកជាប់ឆ្នោតរវាងស្ត្រី និងបុរស រួមទាំងទទួលបាននូវអំណាចនយោបាយដូចគ្នាតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ។

៤. បន្ថែមការអប់រំដល់សាធារណជន ពីសំណាក់គណបក្សនយោបាយ រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីយល់ដឹងពីសារៈសំខាន់ដែលត្រូវការស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ដោយផ្សារភ្ជាប់ទៅនឹងការឆ្លើយតបតម្រូវការស្ត្រី កុមារ និងបរិយាប័នសង្គមផ្សេងៗទៀត តាមរយៈការបង្កើតយន្តការជាក់លាក់ ដើម្បីគាំទ្រស្ត្រីឱ្យឈរឈ្មោះបោះឆ្នោត និងជម្រុញឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេច និងទទួលបាននូវសិទ្ធិអំណាច តួនាទីពិតប្រាកដក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖

លោកស្រី សេង រាសី នាយិកានៃអង្គការសីលការកម្ពុជា (SILAKA Cambodia)	០១៧ ៩៣៣ ៣៣៦
លោកស្រី សិនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃខុមហ្វ្រែល (COMFREL)	០១២ ៧៧៥ ៦៩៦
លោកស្រី អេង ចាន់ឌី នាយិកានៃអង្គការហ្គេតស៊ី (GADC)	០៩៥ ៧៩៧ ៩០៩
កញ្ញា ស្ទើង ការ៉ុង នាយិកានៃអង្គការបន្ទាយស្រី (Banteay Srei)	០៧៧ ៥១៤ ៤៧៤

ចំនួនបេក្ខជនស្ត្រីឈរឈ្មោះក្រុមប្រឹក្សា ឃុំ សង្កាត់ ពីអាណត្តិទី១ ដល់អាណត្តិទី៥

ក្នុងឆ្នាំ ២០០២
ស្ត្រីមាន ១៦.២៨%

៨ គណបក្ស

ក្នុងឆ្នាំ ២០០៧
ស្ត្រីមាន ២១.៣៦%

១២ គណបក្ស

ក្នុងឆ្នាំ ២០១២
ស្ត្រីមាន ២៥.៦៤%



១០ គណបក្ស

ក្នុងឆ្នាំ ២០១៧
ស្ត្រីមាន ២៧.២៦%

១២ គណបក្ស

ក្នុងឆ្នាំ ២០២២
ស្ត្រីមាន ៣២.៣០%


១៧ គណបក្ស



អាណត្តិទី៤ (ឆ្នាំ២០១៧) គណបក្សចំនួន ១២ មានបេក្ខជនប្រកួតប្រជែងចំនួន ៩៤,៥៩៥នាក់ មានស្ត្រី ២៧,២៦% ស្មើ ២៥,៧៨៨នាក់

អាណត្តិទី៥ (ឆ្នាំ២០២២) គណបក្សចំនួន ១៧ មានបេក្ខជនប្រកួតប្រជែងចំនួន ៨៦,០៩២នាក់ មានស្ត្រី ៣២,៣០% ស្មើ ២៧,៨១៣នាក់

បេក្ខជនស្ត្រីសរុប កើនចំនួន ៥%




ចំនួនបេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
អាណត្តិទី៥ ឆ្នាំ២០២២ ទាំង **១៧** គណបក្ស

មកដល់ឆ្នាំ**២០២២** បេក្ខជនស្ត្រីឈរឈ្មោះពីលេខរៀងទី១ ដល់ ទី
៣៖ **៣,០៣៤នាក់** ធៀបនឹងអាណត្តិទី៤ ឆ្នាំ២០១៧ មានតែ

ចំនួន **២,៧៣៨នាក់** ប៉ុណ្ណោះ។ កើនត្រឹមតែ **៣.៣៨%**
ពី**១៤.៩៨%** មក **១៨.៣៦%**

បេក្ខជនគណបក្សប្រជាជនកម្ពុជា
សរុប **២៨,០០៨នាក់**
ឈរឈ្មោះក្នុង **១,៦៥២ ឃុំ សង្កាត់**
មានស្ត្រី **២៥.៩២%**
ស្មើនឹង **៧,២៥៩នាក់**




បេក្ខជនគណបក្សភ្លើងទៀន

សរុប ២៣,៩៣៩ នាក់

ឈរឈ្មោះក្នុង ១,៦២៣ ឃុំ សង្កាត់

មានស្ត្រី ២៣.២៤%

ស្មើនឹង ៥,៥៦៤ នាក់




បេក្ខជនគណបក្សហ៊្វិនស៊ិនប៉ិច

សរុប ៩,៩៥២ នាក់

ឈរឈ្មោះក្នុង ៦៨០ ឃុំ សង្កាត់

មានស្ត្រី ៣៩.១៨%

ស្មើនឹង ៣,៨៩៩ នាក់



បេក្ខជនគណបក្សខ្មែររួបរួមជាតិ


សរុប ៨,៨១៥ នាក់

ឈរឈ្មោះក្នុង ៥៩៦ ឃុំ សង្កាត់



មានស្ត្រី ៤៥.៩១%

ស្មើនឹង ៤,០៤៧ នាក់

បេក្ខជនគណបក្សខ្មែរស្រឡាញ់ជាតិ
សរុប ៥,០៥០នាក់
ឈរឈ្មោះក្នុង ៣១៥ ឃុំ សង្កាត់
មានស្ត្រី ៤២.០២%
ស្មើនឹង ២,១២២នាក់



បេក្ខជនគណបក្សសញ្ញាតិកម្ពុជា
សរុប ៣,៩៥៦នាក់
ឈរឈ្មោះក្នុង ២៤៥ ឃុំ សង្កាត់
មានស្ត្រី ៥៥.២៣%
ស្មើនឹង ២,១៨៥នាក់



បេក្ខជនគណបក្សយុវជនកម្ពុជា
សរុប ១,៨២៤នាក់
ឈរឈ្មោះក្នុង ១១៤ ឃុំ សង្កាត់
មានស្ត្រី ៤៦.៧១%
ស្មើនឹង ៨៥២នាក់


បេក្ខជនគណបក្សឆន្ទៈខ្មែរ

សរុប ១,០៥០នាក់

ឈរឈ្មោះក្នុង ៥៨ ឃុំ សង្កាត់

មានស្ត្រី ៥០.៣៨%

ស្មើនឹង ៥២៩នាក់



បេក្ខជនគណបក្សកែទម្រង់កម្ពុជា

សរុប ៩៧៨នាក់

ឈរឈ្មោះក្នុង ៥៩ ឃុំ សង្កាត់

មានស្ត្រី ៣៨.១៤%

ស្មើនឹង ៣៧៣នាក់



បេក្ខជនគណបក្សកម្ពុជានិយម

សរុប ៦៥៨នាក់


ឈរឈ្មោះក្នុង ៣៨ ឃុំ សង្កាត់

មានស្ត្រី ៣៦.៧៨%


ស្មើនឹង ២៤២នាក់




បេក្ខជនគណបក្សខ្មែរតែមួយ
សរុប **៤៥៧នាក់**
ឈរឈ្មោះក្នុង **៣០ ឃុំ សង្កាត់**
មានស្ត្រី **៥៤.២៧%**
ស្មើនឹង **២៤៨នាក់**




បេក្ខជនគណបក្សប្រជាធិបតេយ្យ
មូលដ្ឋាន សរុប **៤៨១នាក់**
ក្នុង **៣២ ឃុំ សង្កាត់**
មានស្ត្រី **៣១.៨១%**
ស្មើនឹង **១៥៣នាក់**




បេក្ខជនគណបក្ស
សំបុកឃុំសង្កាត់ប្រជាធិបតេយ្យ
សរុប **៣៩២នាក់**
ឈរឈ្មោះក្នុង **២៣ ឃុំ សង្កាត់**
មានស្ត្រី **៤៦.១៧%**
ស្មើនឹង **១៨១នាក់**




បេក្ខជនគណបក្ស
ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
សរុប **២០២នាក់**
ឈរឈ្មោះក្នុង **១៩ ឃុំ សង្កាត់**
មានស្រ្តី **២០.៣០%**
ស្មើនឹង **៤១នាក់**




បេក្ខជនគណបក្សឯកភាពជាតិខ្មែរ
សរុប **១៧៨នាក់**
ឈរឈ្មោះក្នុង **១៩ ឃុំ សង្កាត់**
មានស្រ្តី **៣៥.៩៦%**
ស្មើនឹង **៦៤នាក់**



បេក្ខជនសគណបក្សស្មើខេមរា
សរុប **៨៨នាក់**
ឈរឈ្មោះក្នុង **៦ ឃុំ សង្កាត់**
មានស្រ្តី **៣៨.៦៤%**
ស្មើនឹង **៣៤នាក់**



បេក្ខជនគណបក្ស
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
សរុប ៦៤នាក់
ឈរឈ្មោះក្នុង ៤ ឃុំ សង្កាត់
មានស្ត្រី ៣១.២៥%
ស្មើនឹង ២០នាក់




ប្រភពឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

សហការរៀបចំដោយ៖



ចំនួនស្ត្រីឈរឈ្មោះអាណត្តិទី ៥ ឆ្នាំ ២០២២ ក្នុងគណបក្សទាំង១៧



សហការរៀបចំដោយ៖

